



ក្រុមហ៊ុន ផេសតិក (ខេមបូឌា) ម.ក
បម្រើសហគមន៍

PESTECH

	ទំព័រ
១ ព័ត៌មានអំពីការបោះផ្សាយ	៣
២ កាលបរិច្ឆេទបោះផ្សាយ	៤
៣ ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន	៥
៤ លក្ខណៈសម្បត្តិវិនិយោគ	១០
៥ ព័ត៌មានហិរញ្ញវត្ថុសំខាន់	១៩
៦ ផែនការអនាគត និងយុទ្ធសាស្ត្រធុរកិច្ច	២៣
៧ ឧបសម្ព័ន្ធ	២៦

សេចក្តីថ្លែងមិនទទួលខុសត្រូវ

តាមរយៈនៃការចូលរួមប្រជុំដែលបទបង្ហាញនេះត្រូវបានធ្វើឡើង ឬដោយការអានឯកសារបទបង្ហាញនេះ លោកអ្នកយល់ព្រមនឹងលក្ខខណ្ឌដូចខាងក្រោមនេះ៖

ព័ត៌មាននៅក្នុងបទបង្ហាញនេះត្រូវបានរៀបចំដោយអ្នកតំណាងរបស់ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក (“ផេសប៊ិក (ខេមបូឌា”) សម្រាប់ប្រើក្នុងបទបង្ហាញផេសប៊ិក (ខេមបូឌា) និងមិនបង្កើតអនុសាសន៍ដែលទាក់ទងទៅនឹងភាគហ៊ុនរបស់ផេសប៊ិក (ខេមបូឌា) ។

គ្មានការតំណាង ឬការធានា ការបង្ហាញ ឬការបង្កប់ន័យណាមួយត្រូវបានធ្វើឡើង ឬមិនគួរពឹងផ្អែកលើភាពយុត្តិធម៌ ភាពត្រឹមត្រូវ ភាពពេញលេញ ឬសុក្រឹតភាពនៃព័ត៌មាន ឬផ្តល់មតិយោបល់ដែលមាននៅក្នុងនេះ។ ទាំងផេសប៊ិក (ខេមបូឌា) ឬទីប្រឹក្សាជំនាញណាមួយនៃផេសប៊ិក (ខេមបូឌា) ឬអ្នកតំណាង មិនមានការទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតឡើងពីការប្រើប្រាស់បទបង្ហាញនេះ ឬខ្លឹមសារនៃអត្ថបទនេះ បើមិនដូច្នោះទេការកើតឡើងទាក់ទងនឹងបទបង្ហាញនេះ។


ព័ត៌មានដែលមានចែងនៅក្នុងទីនេះគឺស្ថិតនៅក្នុងទម្រង់ប្រាង្គ ហើយអាចជាកម្មវត្ថុនៃការធ្វើបច្ចុប្បន្នភាព ការបញ្ចប់ ការត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ និងការធ្វើវិសោធនកម្ម ហើយព័ត៌មានទាំងនោះអាចផ្លាស់ប្តូរជាប្រចាំ។

ក្រុមហ៊ុនបោះផ្សាយ	ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក (“ផេសប៊ិក (ខេមបូឌា)” ឬ “ក្រុមហ៊ុន”)
ក្រុមហ៊ុនធានាទិញមូលបត្រ	ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក (“ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យូរីធី”)
ប្រភេទសំណើលក់	ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ និងចុះបញ្ជីនៅក្នុងទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”)
ទំហំសំណើលក់	រហូតដល់ ៣.៩៤៥.០០០ ភាគហ៊ុនធម្មតាថ្មីរបស់ក្រុមហ៊ុន ឬស្មើនឹង ៥,២៦% នៃភាគហ៊ុនបោះផ្សាយ និងបានបង្កើតសរុបចំនួន ៧៤.៩៤៥.០០០ របស់ក្រុមហ៊ុន ហើយត្រូវបានបែងចែកដូចខាងក្រោម៖ ▪ ២.៦៣១.៥៧៩ ភាគហ៊ុន - Masschinenfabrik Reinhausen GmbH ▪ ៦៥៧.៨៩៥ ភាគហ៊ុន - បុគ្គលិក / នាយក / សហករណ៍វិភាគ (Business Associates) ▪ ៦៥៥.៥២៦ ភាគហ៊ុន - វិនិយោគិនសាធារណៈ
តម្លៃបោះផ្សាយលក់	តម្លៃបោះផ្សាយលក់៖ ៣.១២០ រៀល (០,៧៦ ដុល្លារអាមេរិក *) ក្នុងមួយភាគហ៊ុន
ទីផ្សារមូលធន (Market Capitalization)	ទីផ្សារមូលធន (Market Capitalization)៖ ៥៦.៩៥៨.២០០ ដុល្លារអាមេរិក
ការប្រើប្រាស់សាច់ប្រាក់ពីការបោះផ្សាយ	▪ ២,០០ លានដុល្លារអាមេរិក * (៦៦,៧១%) - សម្រាប់គម្រោងនាពេលអនាគត ▪ ០,៤៩ លានដុល្លារអាមេរិក * (១៦,៤០%) - សម្រាប់ចំណាយមូលធន ▪ ០,៥១ លានដុល្លារអាមេរិក * (១៦,៨៩%) - សម្រាប់ចំណាយនានាដែលទាក់ទងនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ
គោលនយោបាយភាគលាភ	បែកចែកភាគលាភអប្បបរមាចំនួន ៣០% នៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ

កាលបរិច្ឆេទចាប់ផ្តើមការធ្វើបរិស្ថានសាធារណៈ	៨:០០ ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
កាលបរិច្ឆេទបញ្ចប់ការធ្វើបរិស្ថានសាធារណៈ	៤:៣០ ល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
បែកចែកមូលបត្រកម្មជូនវិនិយោគិនជោគជ័យ	០៧ សីហា ២០២០
ការចុះបញ្ជីជាផ្លូវការនៅក្នុង ផ.ម.ក	១២ សីហា ២០២០

កំណត់សម្គាល់៖ ក្នុងករណីមានការជូនដំណឹងស្តីពីការពន្យារពេលកាលបរិច្ឆេទបញ្ចប់ការធ្វើបរិស្ថានសាធារណៈ នោះការបរិច្ឆេទនៃការបែកចែកមូលបត្រកម្មជូនវិនិយោគិនជោគជ័យ និងការចុះបញ្ជីជាផ្លូវការនៅក្នុង ផ.ម.ក នឹងត្រូវបានពន្យារពេលទៅតាមនោះផងដែរ។ ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) នឹងជូនដំណឹងជូនទៅសាធារណៈជនតាមរយៈសារព័ត៌មាននានាជាភាសាខ្មែរ និងជាភាសាអង់គ្លេសដែលទទួលស្គាល់ដោយ គ.ម.ក។

- ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ដែលពីមុនមានឈ្មោះថា Tajri-Pestech JV Limited បានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១០
- ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន PESTECH International Berhad (“PIB”) ដែលបានចុះបញ្ជី និងមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយបានចុះបញ្ជីលើកាកាតហ៊ុននៅទីផ្សារគោលនៃក្រុមហ៊ុន Bursa Malaysia Berhad ដែលជាប្រតិបត្តិការផ្សារកាកាតហ៊ុនប្រទេសម៉ាឡេស៊ី។
- ក្រុមហ៊ុនផ្តល់សេវាកម្មសំខាន់ៗលើការផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេសសម្រាប់ការគូសប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឱ្យប្រើប្រាស់ (“EPCC”) នូវអនុស្សាវរីយ៍មានតម្លៃខ្ពស់ និងតម្លៃខ្ពស់ខ្លាំង និងបណ្តាញបញ្ជូនអគ្គិសនីដែលមានតម្លៃខ្ពស់ និងតម្លៃខ្ពស់ខ្លាំង ក៏ដូចជាប្រព័ន្ធថាមពលខ្សែកាបក្រោមដីសម្រាប់ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី។ ក្រុមហ៊ុនក៏ចែកចាយបរិក្ខារប្រព័ន្ធថាមពលដែលជាកម្មសិទ្ធិបញ្ញា និងមិនមែនកម្មសិទ្ធិបញ្ញា។



សម្គាល់៖

^ សំដៅទៅលើគ្រឿងបន្លាស់ និងឧបករណ៍ប្រព័ន្ធថាមពលដែលផលិត និងបន្ថែមគុណតម្លៃ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PIB (សំដៅរួម “PESTECH International Group”)

សេចក្តីសង្ខេបនៃគម្រោងដែលបានបញ្ចប់ [^]

	ភ្នំពេញខាងជើង - ខេត្តកំពង់ចាម	ខេត្តបាត់ដំបង	Sarawak
អតិថិជន	ក្រុមហ៊ុន ខេមបូឌាន ទ្រីនមីសិន លីមីតធីត	អគ្គិសនីកម្ពុជា	PESTECH Sdn Bhd (“PSB”)
រយៈពេលគម្រោង	កុម្ភៈ ២០១០ – ឧសភា ២០១៣	មីនា ២០១២ - សីហា ២០១២	ឧសភា ២០១៥ - កក្កដា ២០១៥
តម្លៃគម្រោងកិច្ចសន្យា	៤,៥ លានដុល្លារអាមេរិក	០,២ លានដុល្លារអាមេរិក	០,៣ លានដុល្លារអាមេរិក
ស្ថានភាព	បញ្ចប់	បញ្ចប់	បញ្ចប់
វិសាលភាព	EPCC បណ្តាញបញ្ជូនអគ្គិសនី ប្រវែង ១១០ គីឡូម៉ែត្រ មានតង់ស្យុង ២៣០ គីឡូវ៉ុល ដែលមានខ្សែបញ្ជូននៃសៀគ្វីចំនួនពីរ ពីរាជធានីភ្នំពេញទៅខេត្តកំពង់ចាម រួមជាមួយនឹងបរិក្ខារសម្រាប់អនុស្សាវរីយ៍ (០២)	EPCC សាងសង់ខ្សែបណ្តាញបញ្ជូនដែលមានតង់ស្យុង ២៣០/១១៥គីឡូវ៉ុល ទៅកាន់អនុស្សាវរីយ៍ CPTL មានតង់ស្យុង ១១៥/២២ គីឡូវ៉ុលនៅខេត្តបាត់ដំបង	ការគ្រប់គ្រងគម្រោង និងការគ្រប់គ្រងសំណង់ស៊ីវិល សម្រាប់ការសាងសង់អនុស្សាវរីយ៍ដែលមានតង់ស្យុង ២៧៥/ ៣២ គីឡូវ៉ុល

ចំណាំ៖

[^] គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ជាកាលបរិច្ឆេទអនុវត្តចុងក្រោយ នៃការដាក់ជូនឯកសារផ្តល់ព័ត៌មាន

សេចក្តីសង្ខេបនៃគម្រោងដែលបានបញ្ចប់ (បន្ត) ^

	ក្នុងពេញខាងលិច - ខេត្តព្រះសីហនុ	ខេត្តកំពង់ចាម - ខេត្តក្រចេះ	ខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ
អតិថិជន	ក្រុមហ៊ុន អាឡិច ខបកើរេសិន	ក្រុមហ៊ុន ដាយអ៊ីម៉ិន ដៅវ៉ែលីមីធីត	ក្រុមហ៊ុន ស្នេចេក ឯ.ក
រយៈពេលគម្រោង	មេសា ២០១៥ - មករា ២០២០	ឧសភា ២០១៥ - វិច្ឆិកា ២០១៧	មករា ២០១៨ - ធ្នូ ២០១៩
តម្លៃគម្រោងកិច្ចសន្យា	១៤៧,៨ លានដុល្លារអាមេរិក	១៧,២ លានដុល្លារអាមេរិក	២៦,០ លានដុល្លារអាមេរិក
ស្ថានភាព	បញ្ចប់	បញ្ចប់	បញ្ចប់
វិសាលភាព	EPCC៖ - សៀគ្វីពីរសម្រាប់ខ្សែបណ្តាញបញ្ជូនមានតង់ស្យុង២៣០ គីឡូវ៉ុល ប្រវែងប្រហែល ៥០ គីឡូម៉ែត្រ ពីអនុស្ថានីយ៍ស្ទឹងហាវ ទៅប្រៃសណីយ៍ និង - សៀគ្វីពីរសម្រាប់ខ្សែបណ្តាញបញ្ជូនមានតង់ស្យុង ៥០០ គីឡូវ៉ុលមានប្រវែងប្រហែល ១៤០គីឡូម៉ែត្រពីអនុស្ថានីយ៍ចំការល្អង ទៅអនុស្ថានីយ៍បែកបាន	EPCC ទីធ្លាក្តាប់ចរន្តដែលមានតង់ស្យុង២៣០ គីឡូវ៉ុល ក្នុងអនុស្ថានីយ៍នៅខេត្តកំពង់ចាម និងអនុស្ថានីយ៍ថ្មីដែលមានតង់ស្យុង២៣០/២២គីឡូវ៉ុល នៅខេត្តក្រចេះ និងការតភ្ជាប់ខ្សែបណ្តាញបញ្ជូនមានប្រវែង១២៥ គីឡូម៉ែត្រ	EPCC ៧៥គីឡូម៉ែត្រ សៀគ្វីពីរសម្រាប់បណ្តាញបញ្ជូនទំហំ ១១៥ គីឡូវ៉ុល ពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ អនុស្ថានីយ៍ខេត្តឧត្តរមានជ័យ ទំហំ ១១៥/២២ គីឡូវ៉ុល និងអនុស្ថានីយ៍បែកបានទំហំ ២៣០/២២ គីឡូវ៉ុល

ចំណាំ៖

^ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ជាកាលបរិច្ឆេទអនុវត្តចុងក្រោយ នៃការដាក់ជូនឯកសារផ្តល់ព័ត៌មាន


សេចក្តីសង្ខេបនៃគម្រោងចម្បងៗដែលកំពុងដំណើរការ			
	ស្ទឹងតាតៃ - រាជធានីភ្នំពេញ	អនុស្ថានីយ៍អូឌ្រាវ	ឧត្តរមានជ័យ - សៀមរាបខាងលិច
អតិថិជន	ក្រុមហ៊ុន អាឡិច ឧបកើរេសិន	ក្រុមហ៊ុន រ៉ានេស្ទង់ មីនេរីល (ខេមបូឌា) លីមីតធីត	ក្រុមហ៊ុន អូឌីអិម ដៅវី ឡាញ ឯ.ក
រយៈពេលគម្រោង	មេសា ២០១៧ - មេសា ២០២១	មីនា ២០២០ - មីនា ២០២១	មិថុនា ២០២០ - ឧសភា ២០២២
តម្លៃកិច្ចសន្យាគម្រោង	១០០,២ លានដុល្លារអាមេរិក	៧,៣ លានដុល្លារអាមេរិក	៥០ លានដុល្លារអាមេរិក
អត្រាបញ្ចប់	៦២,៨% [^]	ចាប់ផ្តើម ខែមីនា ឆ្នាំ២០២០	មិនទាន់ចាប់ផ្តើម
តម្លៃកិច្ចសន្យាគម្រោងនៅសល់ ^{^^}	៣៧,៣ លានដុល្លារអាមេរិក	៧,៣ លានដុល្លារអាមេរិក	៥០ លានដុល្លារអាមេរិក
វិសាលភាព	- EPCC បណ្តាញបញ្ជូនមានតង់ស្យុង២៣០គីឡូវ៉ុល មានប្រវែងប្រហែល២២០ គីឡូម៉ែត្រ ព្រំរោងចក្រវ៉ារីអគ្គិសនីស្ទឹងតាតៃ ទៅ អនុស្ថានីយ៍ដែលទើបស្នើសុំថ្មីនៅប៉ែកក្នុងរាជធានីភ្នំពេញ និង - ការផ្គត់ផ្គង់ ការដំឡើង និងការតភ្ជាប់បង្គោលបណ្តាញបញ្ជូនចេញចំនួនពីរ (០២) ដែលមានតង់ស្យុង២៣០ គីឡូវ៉ុលនៅទីធ្លាភ្ជាប់ចំនួននៃព្រំរោងចក្រវ៉ារីអគ្គិសនីស្ទឹងតាតៃ		
	EPCC ទីធ្លាភ្ជាប់ផ្លាស់ចរន្ត និងការប្រគល់អនុស្ថានីយ៍អូឌ្រាវ ទំហំ ២៣០/១១ គីឡូវ៉ុល នៅខេត្តមណ្ឌលគិរី EPCC ទីធ្លាភ្ជាប់ចរន្ត និងការប្រគល់ខ្សែបណ្តាញបញ្ជូនមានតង់ស្យុង ២៣០គីឡូវ៉ុល ពីខេត្តឧត្តរមានជ័យ ទៅសៀមរាបខាងលិច		

ចំណាំ៖

[^] អត្រាបញ្ចប់គម្រោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

^{^^} តម្លៃកិច្ចសន្យាគម្រោងនៅសល់៖ តម្លៃកិច្ចសន្យា ដែលមិនទាន់បានចេញវិក្កយបត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩


ផែនទីកម្ពុជាពិពណ៌នាអំពីគម្រោងដែលបានបញ្ចប់ និងកំពុងដំណើរការរបស់ ផេសប៊ិក (ខេមបូឌា) ចាប់តាំងពីចាប់ផ្តើមរោងចក្រ




សេចក្តីសង្ខេបនៃលក្ខណៈសម្បត្តិវិនិយោគរបស់ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា)

- ១ ក្រុមហ៊ុនមានមូលដ្ឋានរឹងមាំ ក្នុងការទទួលបានផលប្រយោជន៍ពីកំណើនតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា
- ២ ក្រុមហ៊ុនមានតម្រូវការជីវកម្មជាក់លាក់ ជុំវិញវិស្វកម្មប្រព័ន្ធហាមពលបណ្តាញបញ្ជូន និងចែកចាយ
- ៣ កិច្ចសន្យាដែលមានតម្លៃ ៩៤,៦ លានដុល្លារអាមេរិក ដែលនឹងបន្តរហូតដល់ឆ្នាំ២០២១
- ៤ បានចុះកិច្ចសន្យាដែលមានតម្លៃ ១១៧,៣ លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ ថាមពល និងខ្សែបញ្ជូន ដែលមានរយៈពេល ២៥ឆ្នាំ
- ៥ បង្កើតទំនាក់ទំនងជាមួយនឹងបណ្តាអតិថិជននានា ព្រមទាំងតួអង្គនានានៅក្នុងឧស្សាហកម្មថាមពលអគ្គិសនី
- ៦ ក្រុមហ៊ុនមានថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យប្រព័ន្ធវិស្វកម្មថាមពល
- ៧ ក្រុមហ៊ុនមានកំណត់ត្រាបញ្ចប់គម្រោងធំៗនានានៅកម្ពុជាដោយជោគជ័យ

១ ក្រុមហ៊ុនមានមូលដ្ឋានរឹងមាំក្នុងការទទួលបានផលប្រយោជន៍ពីកំណើនតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា



ការប្រើប្រាស់ថាមពលក្នុងប្រទេសកម្ពុជាបានកើនឡើងពី ៤.០៥១ ដំណាក់កាលក្នុងឆ្នាំ ២០១៣ ដល់ ១២.០១៥ ដំណាក់កាលក្នុងឆ្នាំ ២០១៩ ក្នុងអត្រាកំណើនប្រចាំឆ្នាំស្មើនឹង ១៩,៩%។ តម្រូវការត្រូវបានព្យាករណ៍ថានឹងកើនឡើង ១៦% ដល់ ១៣.៩៨១ ដំណាក់កាលក្នុងឆ្នាំ ២០២០។




ដូចគ្នានេះដែរ ក្រោមផែនការអភិវឌ្ឍបណ្តាញអគ្គិសនីឆ្នាំ ២០១៩ - ២០២៥ រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់បញ្ជូនបណ្តាញបន្ថែមនៅឆ្នាំ ២០២៥ ដែលនឹងធ្វើឱ្យបណ្តាញអគ្គិសនីទូទាំងប្រទេសកម្ពុជាមានលក្ខណៈរឹងមាំ ដល់ ៧៧,២% ដល់ ៤.០១៧ គីឡូម៉ែត្រ។

- ដោយសារ ជំងឺកូវីត-១៩ កំណើននៃការប្រើប្រាស់ថាមពលត្រូវបានគេរំពឹងថានឹងថយចុះនៅឆ្នាំ ២០២០ ដែលទំនងជាទាបជាងការព្យាករណ៍ចុងក្រោយដែលធ្វើដោយអាជ្ញាធរអគ្គិសនីកម្ពុជាក្នុងឆ្នាំ ២០១៩ ។
- ទោះបីជាមានឥទ្ធិពលរបស់ ជំងឺកូវីត-១៩ ទៅលើសេដ្ឋកិច្ចជាមធ្យម ទោះយ៉ាងណាក៏រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្ត អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានសារៈសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
- ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) មានមូលដ្ឋានល្អ និងទទួលបានផលប្រយោជន៍ពីកំណើននៃការប្រើប្រាស់អគ្គិសនី និងគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំខាងមុខ។

២ ក្រុមហ៊ុនមានតម្រូវការជីវកម្មជាក់លាក់ ជុំវិញវិស្វកម្មប្រព័ន្ធថាមពលបណ្តាញបញ្ជូន និងចែកចាយ

- ក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មយ៉ាងទូលំទូលាយ និងដំណោះស្រាយមួយកន្លែងពីការគូសប្លង់គម្រោងលទ្ធកម្ម សំណង់ ទៅលើអនុស្សាវរីយ៍ដែលមានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំងទៅលើបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ និងតង់ស្យុងខ្លាំង និងប្រព័ន្ធខ្សែកាបក្រោមដី។
- ការគូសប្លង់ ការងារសំណង់ ការដំឡើង និងការត្រួតពិនិត្យលម្អិតជាមួយនឹងផលិតផលបំពេញបន្ថែមដែលត្រូវបានគូសប្លង់ និងផលិតដោយសម្ព័ន្ធ PESTECH ។
- គំរូធុរកិច្ចជាក់លាក់របស់ក្រុមហ៊ុន អនុញ្ញាតឱ្យក្រុមហ៊ុនត្រួតពិនិត្យលើគុណភាពតម្លៃ និងកាលវិភាគរបស់គម្រោង ដែលអាចជួយក្រុមហ៊ុន ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃគម្រោងទាំងមូល កាត់បន្ថយការចំណាយផ្សេងៗ និងធានាការបញ្ចប់គម្រោងទាន់ពេលវេលាដើម្បីធានា និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន។



៣ កិច្ចសន្យាដែលមានតម្លៃ ៩៤,៦ លានដុល្លារអាមេរិក ដែលនឹងបន្តរហូតដល់កាលបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១


គម្រោងស្ទឹងតាកែ - រាជធានីភ្នំពេញ
(សមតុល្យកិច្ចសន្យា ៣៧,៣ លាន ដុល្លារអាមេរិក^៥)



គម្រោងអនុស្ថានីយ៍អូឆាវ
(សមតុល្យកិច្ចសន្យា ៧,៣ លាន ដុល្លារអាមេរិក^៥)



គម្រោងឧត្តរមានជ័យ - សៀមរាបខាងលិច*
(សមតុល្យកិច្ចសន្យា ៥០,០ លាន ដុល្លារអាមេរិក^៥)



៤ កិច្ចសន្យាសរុបដែលមានតម្លៃ ១១៧,៣ លានដុល្លារអាមេរិក សម្រាប់សេវាប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូន (O&M) រយៈពេលវែង សម្រាប់រយៈពេល ២៥ឆ្នាំ

- អតិថិជនរបស់ ផេសប៊ិក (ខេមបូឌា) ជាអ្នកកាន់កាប់សម្បទានភាគច្រើនដែលទទួលបានកិច្ចសន្យាដើម្បីសាងសង់ ធ្វើប្រតិបត្តិការ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងចែកចាយថាមពល មិនចូលរួមក្នុងសកម្មភាពបច្ចេកទេស និងសកម្មភាពខាងក្រៅពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងចែកចាយនៅទេ។
- ជាទូទៅ អ្នកកាន់កាប់សម្បទានទាំងនោះជួលក្រុមហ៊ុនយើងសម្រាប់ផ្តល់សេវាជាកញ្ចប់ រួមបញ្ចូល ផេសប៊ិក (ខេមបូឌា) ដើម្បីធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចផ្តល់សេវាប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូន នៅពេលហេដ្ឋារចនាសម្ព័ន្ធបញ្ជូនត្រូវបានដាក់ឱ្យដំណើរការ។
- ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) បានចុះកិច្ចសន្យាប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូនសរុប ១១៧,៣ លាន ដុល្លារអាមេរិកសម្រាប់ប្រព័ន្ធបណ្តាញបញ្ជូនថាមពលអគ្គិសនីមានដូចខាងក្រោម៖

	រយៈពេលសរុប (ឆ្នាំ)	រយៈពេលនៅសល់ (ឆ្នាំ)	ចំណូល
ប្រព័ន្ធបណ្តាញបញ្ជូនថាមពលអគ្គិសនីខេត្តកំពង់ចាម - ខេត្តក្រចេះ	២៥	២៣	៤,៦៩លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
ប្រព័ន្ធបណ្តាញបញ្ជូនថាមពលអគ្គិសនីរាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ	២៥	២៥	
គម្រោងស្ទឹងតាតៃ - រាជធានីភ្នំពេញ	២៥	២៥	

- ក្រុមហ៊ុនមានគោលបំណងណែនាំការអនុវត្តសង្គមប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូនដល់ប្រទេសកម្ពុជា និងមានផែនការអនុវត្តសេវាកម្មប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញបញ្ជូនដែលមានស្រាប់ និងនាពេលអនាគត នៅពេលដែលវាបានបង្កើតសមត្ថភាព និងសេដ្ឋកិច្ចមាត្រដ្ឋានរបស់ខ្លួន។

៥ បង្កើតទំនាក់ទំនងជាមួយនឹងអតិថិជន និងតួអង្គឧស្សាហកម្មដ៏ទៀត

អតិថិជនរបស់ក្រុមហ៊ុនផេសថេក (ខេមបូឌា)			
 ក្រុមហ៊ុន ខេមបូឌាន ទ្រីងមីសិន លីមីតធីត	 ក្រុមហ៊ុនរដ្ឋ អគ្គិសនីកម្ពុជា	 ក្រុមហ៊ុន អាឡិច ខបកើអេសិន	 ក្រុមហ៊ុន ស្មៅថេក ឯ.ក
គម្រោងរាជធានីភ្នំពេញខាងជើង - ខេត្តកំពង់ចាម	- គម្រោងបាត់ដំបង - ការផ្គត់ផ្គង់ thermal resistant aluminum-alloy conductors steel reinforced (TACSR) បណ្តាញបញ្ជូនទំហំ ២៣០ គីឡូវ៉ុល ពីអនុស្ថានីយ៍ស្ទឹងហាវ ទៅអនុស្ថានីយ៍ចំការហ្លួង។	- គម្រោងរាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ - គម្រោងស្ទឹងតាតែ - រាជធានីភ្នំពេញ - កិច្ចសន្យាសេវាប្រតិបត្តិការ និងការថែទាំអនុស្ថានីយ៍ថាមពល និងខ្សែបញ្ជូនសម្រាប់រយៈពេល ៥៥ឆ្នាំចាប់ផ្តើមពីក្រោយបញ្ចប់ការសាងសង់គម្រោងខាងលើ	គម្រោងឧត្តរមានជ័យ - សៀមរាបខាងលិច

៦ ក្រុមហ៊ុនមានថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យប្រព័ន្ធវិស្វកម្មថាមពល

- ក្រុមហ៊ុនត្រូវបានដឹកនាំដោយថ្នាក់គ្រប់គ្រងមានសមត្ថភាពខ្ពស់ ជាមួយបទពិសោធន៍ច្បាស់លាស់ នៅក្នុងផ្នែករចនាប្រព័ន្ធ វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល និងចែកចាយ នៃប្រព័ន្ធបណ្តាញបញ្ជូន និងឧស្សាហកម្មចែកចាយ។
- លោក Lim Pay Chuan មានបទពិសោធន៍ផ្នែកវិស្វកម្មបញ្ជូន និងចែកចាយថាមពលអគ្គិសនីជាង ២៦ឆ្នាំ។ លោកបានចូលរួម PESTECH Group មានតួនាទីជាប្រធានគ្រប់គ្រងទូទៅក្នុងឆ្នាំ២០០០ និងត្រូវបានតម្កើងជានាយកប្រតិបត្តិនៃ PIB ក្នុងឆ្នាំ២០០៨ ជាតួនាទីដែលលោកកាន់មកដល់សព្វថ្ងៃ។ លោកបានដឹកនាំ PESTECH Group ដើម្បីបង្កើតវត្តមាននៅក្នុងប្រទេសប្រ៊ុយណេ ប៉ាពួញូហ្គីណេ កម្ពុជា ចិន និងស្រីលង្កា និងបន្តស្វែងរកការបណ្តាក់ទុនអាជីវកម្មថ្មីទាំងទីផ្សារបច្ចុប្បន្ន និងថ្មី។
- លោក Han Fatt Juan អភិបាលប្រតិបត្តិ និងនាយកប្រតិបត្តិ មានបទពិសោធន៍ផ្នែកវិស្វកម្មបញ្ជូន និងចែកចាយថាមពលអគ្គិសនី ជាង ៣៥ឆ្នាំ។ លោកបានចូលរួមជាមួយ PESTECH Group មានតួនាទីជាប្រធានគម្រោង និងត្រូវបានតម្កើងជាប្រធានគ្រប់គ្រងទូទៅ ក្នុងគម្រោងយុទ្ធសាស្ត្រ (ការអភិវឌ្ឍន៍អាជីវកម្ម) ក្នុងឆ្នាំ២០១១ ហើយក្រោយមកក្លាយជាប្រធានគ្រប់គ្រងទូទៅផ្នែកបណ្តាញ ថាមពល និងខ្សែកាបរបស់ PESTECH Group។
- លោក Paul Lim និងលោក Han Fatt Juan ត្រូវបានគាំទ្រដោយបុគ្គលិកគ្រប់គ្រងសំខាន់ៗដូចជាលោក N Saravanan Nadarajah មានតួនាទីជាប្រធានផ្នែកគម្រោង និងការដេញថ្លៃ និងក្រុមការងាររបស់លោកដែលជាអ្នកគ្រប់គ្រងគម្រោង ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងការសាងសង់ និងតម្កើងអនុស្សាវរីយ៍តង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង និងបណ្តាញបញ្ជូនអគ្គិសនីដែលមានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង។

៧ ក្រុមហ៊ុនមានកំណត់ត្រាបញ្ចប់គម្រោងធំៗនានានៅកម្ពុជាដោយជោគជ័យ

- ក្រុមហ៊ុន និងថ្នាក់គ្រប់គ្រងមានកំណត់ត្រាជោគជ័យក្នុងអនុវត្ត EPCC អនុស្សាវរីយ៍មានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំងសម្រាប់បញ្ជូនគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជីវៀត។
- កំណត់ត្រាជោគជ័យនៅក្នុងប្រទេសកម្ពុជាផ្តល់ជូនក្រុមហ៊ុននូវគុណសម្បត្តិប្រកួតប្រជែងក្នុងការធានាកិច្ចសន្យានាពេលអនាគត។

អនុស្សាវរីយ៍ រាជធានីភ្នំពេញភាគខាងជើង
(គម្រោងរាជធានីភ្នំពេញភាគខាងជើង - ខេត្តកំពង់ចាម)



បង្គោលបណ្តាញចែកចាយដែលខ្ពស់ជាងគេទីមួយនៅកម្ពុជា
(គម្រោងខេត្តកំពង់ចាម - ខេត្តក្រចេះ)



៧ ក្រុមហ៊ុនមានកំណត់ត្រាបញ្ចប់គម្រោងធំៗនានានៅកម្ពុជាដោយជោគជ័យ (បន្ត)

អនុស្ថានីយ៍ ខេត្តកំពង់ចាម / ខេត្តក្រចេះ
(គម្រោងខេត្តកំពង់ចាម - ខេត្តក្រចេះ)



ខេត្តឧត្តរមានជ័យ
(គម្រោងខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ)



បណ្តាញតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា
(គម្រោងរាជធានីភ្នំពេញខាងលិច - ខេត្តព្រះសីហនុ)



អនុស្ថានីយ៍បែកចាន
(គម្រោងរាជធានីភ្នំពេញខាងលិច - ខេត្តព្រះសីហនុ)




	សវនកម្មដំណាច់ការិយបរិច្ឆេទ		ក្នុងគ្រា ៦ខែ
	៣០ មិថុនា ២០១៨	៣០ មិថុនា ២០១៩	៣១ ធ្នូ ២០១៩*
	(ពាន់ដុល្លារអាមេរិក)	(ពាន់ដុល្លារអាមេរិក)	(ពាន់ដុល្លារអាមេរិក)
ចំណូល	៧៧.១៥៧	៥៦.៨២៧	២១.៣១៧
ចំណេញដុល	១៤.១៩០	៧.០៥៧	១២.៦៥០
គម្លាតចំណេញដុល (%)	១៨,៤	១២,៤	៥៩,៣
ប្រាក់ចំណេញមុនពេលបង់ពន្ធ	៩.៩៦៥	២.៣៥៦	៨.១១០
គម្លាតប្រាក់ចំណេញមុនពេលបង់ពន្ធ (%)	១២,៩	៤,១	៣៨,០
ពន្ធលើប្រាក់ចំណូល	(២.៣៨៤)	(៥៦៨)	(១,៥០៧)
ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ	៧.៥៨១	១.៧៨៨	៦.៦០៣
គម្លាតប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ (%)	៩,៨	៣,១	៣១,០
ទ្រព្យសកម្មសរុប	១៥១.៤៣០	២០៧.១៥៥	២៣០.៨៥៩
បំណុលសរុប	១២៣.៦៤៧	១៩៣.២៣២	២១១.១១៧
មូលនិធិមូលធន / ទ្រព្យសកម្មសុទ្ធ	២៧.៧៨៣	១៣.៩២៣	១៩.៧៤២
ចំនួនភាគហ៊ុន ('០០០) ⁽¹⁾	៧៤.៩៤៥	៧៤.៩៤៥	៧៤.៩៤៥
ទ្រព្យសកម្មក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (គិតជាសេន ដុល្លា)	៣៧,១	១៨,៦	២៦,៣
ចំណេញសុទ្ធក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (គិតជាសេនដុល្លា)	១០,១	២,៤	៨,៨
Price earning multiple ⁽²⁾	៧,៥	៣១,៧	៨,៦

ចំណាំ៖

- (1) ផ្អែកលើការពង្រីកមូលធនមូលបត្រកម្មសិទ្ធិលើការបោះផ្សាយលើមូលបត្រកម្មសិទ្ធិជាសាធារណៈចំនួន ៧៤.៩៤៥.០០០ ភាគហ៊ុន
- (2) ផ្អែកលើតម្លៃការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានបង្ហាញ ៣.១២០ រៀល (០,៧៦ ដុល្លារអាមេរិក) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ
- * ហើយការត្រួតពិនិត្យក្នុងគ្រា ៦ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ប្រតិបត្តិការហិរញ្ញវត្ថុ (លាន ដុល្លារអាមេរិក)




- ❑ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការកើនឡើងជាលំដាប់ក្នុងដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៧ និង៣០ មិថុនា ២០១៨។
- ❑ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៩ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៥៦,៨ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពេលបង់ពន្ធ ២,៣ លានដុល្លារអាមេរិក។
 - ប្រាក់ចំណូលបានធ្លាក់ចុះ ២៦% និងប្រាក់ចំណេញមុនពេលបង់ពន្ធបានធ្លាក់ចុះ ៧៧% ក្នុងដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៩ បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៨។
 - ការធ្លាក់ចុះនៃប្រាក់ចំណូល និងប្រាក់ចំណេញមុនពេលបង់ពន្ធជាចម្បងគឺដោយសារភាគរយនៃកម្រិតការងារដែលបានសម្រេចក្នុងដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៩ ទាបជាងបើធៀបនឹងកម្រិតការងារដែលបានសម្រេចក្នុងដំណាច់ការិយបរិច្ឆេទ ៣០ មិថុនា ២០១៨។ ទន្ទឹមនឹងនេះ ការថយចុះប្រាក់ចំណូល ក៏បណ្តាលមកពីការទទួលស្គាល់ប្រាក់ចំណូល ដែលក្រុមហ៊ុនទទួលបានស្គាល់ជាលើកដំបូងដោយអនុលោមទៅតាម CIFRS ១៥។

- ❑ ដំណាច់ការិយបរិច្ឆេទ ៦ខែ-៣១ ធ្នូ ២០១៩ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ២១,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពេលបង់ពន្ធចំនួន ៨,១ លានដុល្លារអាមេរិក។
 - ប្រាក់ចំណូលបានកើនឡើង៣៣% និងប្រាក់ចំណេញមុនពេលបង់ពន្ធបានកើនឡើង ៤៤០% នាដំណាច់ការិយបរិច្ឆេទ ៦ខែ-៣១ ធ្នូ ២០១៩ បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ៦ខែ-៣១ ធ្នូ ២០១៨។
 - មូលហេតុចម្បងនៃការកើនឡើងប្រាក់ចំណូល និងប្រាក់ចំណេញមុនពេលបង់ពន្ធ គឺដោយសារភាគរយនៃកម្រិតការងារការសាងសង់ដែលបានសម្រេចក្នុងដំណាច់ការិយបរិច្ឆេទ ៦ខែ-៣១ ធ្នូ ២០១៩ កើនឡើងបើធៀបនឹងដំណាច់ការិយបរិច្ឆេទ ៦ខែ-៣១ ធ្នូ ២០១៨។


- គម្រោងចំនួនបួន (៤) បានចូលរួមចំណែកដល់ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងដំណាច់ការិយបរិច្ឆេទ ២០១៨ និងឆ្នាំ២០១៩៖
(១) គម្រោងខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ (២) គម្រោងស្ទឹងតាតែ - រាជធានីភ្នំពេញ (៣) រាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ និង (៤) គម្រោងខេត្តកំពង់ចាម - ខេត្តក្រចេះ។
- គម្រោងរាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ ជាការចូលរួមចំណែកធំជាងគេ និងមានចំនួន៥០% នៃប្រាក់ចំណូលសរុបក្នុងដំណាច់ការិយបរិច្ឆេទ ២០១៩ បន្ទាប់មកគឺគម្រោងខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ មានចំនួន ២៥%។

- គម្រោងចំនួនបី (៣) បានចូលរួមចំណែកដល់ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន៣១ ធ្នូ ២០១៩៖ (១) គម្រោងខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ (២) គម្រោងស្ទឹងតាតែ - រាជធានីភ្នំពេញ និង (៣) រាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ។
- គម្រោងរាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ ជាការចូលរួមចំណែកធំជាងគេ និងមានចំនួន៨២,០% នៃប្រាក់ចំណូលសរុប៣១ ធ្នូ ២០១៩ បន្ទាប់មកគឺគម្រោងខេត្តសៀមរាប - ខេត្តឧត្តរមានជ័យ មានចំនួន ៩,០%។
- គម្រោងរាជធានីភ្នំពេញភាគខាងលិច - ខេត្តព្រះសីហនុ និងស្ទឹងតាតែ - រាជធានីភ្នំពេញ ត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ចំណូលក្នុងឆ្នាំសារពើពន្ធ ២០២០ខាងមុខ។

ប្រាក់ចំណូលបែងចែកតាមគម្រោង (គិតជាពាន់ ដុល្លារអាមេរិក)



ស្ថានភាពហិរញ្ញវត្ថុ (លាន ដុល្លារអាមេរិក)



- គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ផែសប៊ិក (ខេមបូឌា) មានទ្រព្យសកម្មសរុបចំនួន២៣០,២ លាន ដុល្លារអាមេរិក ដែលក្នុងនោះមានចំនួន១៩៨,៥ លាន ដុល្លារអាមេរិកជាកិច្ចសន្យាទ្រព្យសកម្មសរុបពីគម្រោងដែលកំពុងដំណើរការ។
- ទ្រព្យសកម្មបានកើនឡើងចំនួន ២៣,១ លាន ដុល្លារអាមេរិក ឬ ១១,២%ក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដោយសារការរីកចម្រើនជាលំដាប់នៃការងាររបស់គម្រោង។
- គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ផែសប៊ិក (ខេមបូឌា) មានទ្រព្យសកម្មសុទ្ធចំនួន១៩,៧ លានដុល្លារអាមេរិក កើនឡើង ៤១,៧% ឬ ៥,៤ លានដុល្លារអាមេរិក ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

៦

ស្វែងរកឱកាសចុះបញ្ជីលើកទីពីរក្នុងផ្សារភាគហ៊ុនប្រទេសថៃ

ស្វែងរកឱកាសចុះបញ្ជីលើកទីពីរក្នុងផ្សារភាគហ៊ុនប្រទេសថៃ។ ការចុះបញ្ជីលើកទីពីរនឹងពង្រីកមូលដ្ឋានវិនិយោគិនរបស់ក្រុមហ៊ុនព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពផ្សព្វផ្សាយលើភាគហ៊ុនរបស់ក្រុមហ៊ុន

១

ពង្រឹងជំហរទីផ្សាររបស់ក្រុមហ៊ុននៅក្នុងវិស័យបញ្ជូនបណ្តាញ និងចែកចាយថាមពលនៅកម្ពុជា

- ក្រុមហ៊ុនពឹងផ្អែកលើកំណត់ត្រាជោគជ័យដែលបានបញ្ចប់គម្រោងរបស់ខ្លួន ដើម្បីធានាកិច្ចសន្យានាពេលអនាគត។
- កំណើនខ្លាំងនៃតម្រូវការអគ្គិសនីនៅក្នុងប្រទេសកម្ពុជានឹងបណ្តាញឱ្យមានតម្រូវការសម្រាប់រដ្ឋាភិបាលដើម្បីជម្រុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ

២

ការពង្រឹងប្រតិបត្តិការ និងការថែទាំអនុស្ថានីយថាមពល និងខ្សែបណ្តាញបញ្ជូននៃហេដ្ឋារចនាសម្ព័ន្ធថាមពល

ការពង្រឹងប្រតិបត្តិការ និងការថែទាំអនុស្ថានីយថាមពល និងខ្សែបណ្តាញបញ្ជូននៃហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ក្រុមហ៊ុនផេស៊ីចិក (ខេមបូឌា) ដើម្បីផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន បន្ទាប់ពីដាក់ឱ្យដំណើរការ

៥

បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ថាមពលក្នុងប្រទេសកម្ពុជា

អភិវឌ្ឍផលិតកម្ម និងរោងចក្រផលិតគ្រឿងបន្លាស់ប្រព័ន្ធថាមពលនៅកម្ពុជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន

៤

ពង្រីកទៅបណ្តាប្រទេសជិតខាង

ក្រុមហ៊ុនពឹងផ្អែកលើកំណត់ត្រាជោគជ័យរបស់ក្រុមហ៊ុន និងធនធានក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានបំណងបង្កើតវត្តមានភូមិសាស្ត្ររបស់ខ្លួនទៅកាន់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា

៣

ពង្រីកឱកាសការបញ្ជូន និងការចែកចាយថាមពល

- ទទួលបានហេដ្ឋារចនាសម្ព័ន្ធចែកចាយអគ្គិសនីដែលមានស្រាប់ ដើម្បីទទួលនូវសកម្មភាពចែកចាយថាមពលរបស់ក្រុមហ៊ុន
- ចូលរួមវិភាគទានប្រាក់ចំណូលដល់អាជីវកម្មរបស់ក្រុមហ៊ុន

សូមអរគុណ





សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

លោក អ៊ីវ រ៉ានារិទ្ធ

IV RANARITH

នាយកប្រតិបត្តិ

Tel: +855 16 888 592

Email : ranarith.iv@rhbgroup.com

លោកស្រី កេ រថា

KE ROTH

ប្រធានផ្នែកជួញដូរ

Tel: +855 12 979 985

Email : rotha.ke@rhbgroup.com

អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក

RHB Securities (Cambodia) Plc.

OHK Tower ជាន់ M កាច់ជ្រុងផ្លូវលេខ១១០កែងនឹងផ្លូវលេខ៩៣ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +៨៥៥ ២៣ ៩៦៩ ១៦១

លោក កែម សុភក្ត្រ

KEM SOPHEAKTRA

ប្រធានជាន់ខ្ពស់ហិរញ្ញវត្ថុសារជីវកម្ម

Tel: +855 81 907 777

Email : sopheaktra.kem@rhbgroup.com

លោក ពៅ សុវណ្ណារិទ្ធ

PEOU SOVANNARITH

ប្រធានហិរញ្ញវត្ថុសារជីវកម្ម

Tel: +855 89 881 680

Email : sovannarith.peou@rhbgroup.com

ឧបសម្ព័ន្ធ



លោក Lim Pay Chuan ប្រធានក្រុមប្រឹក្សាប្រតិបត្តិ

- Executive Director និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PESTECH International Berhad ចាប់តាំងពី ២០០៨
- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ២៦ ឆ្នាំ
- សមាជិកជាន់ខ្ពស់ វិទ្យាស្ថានវិស្វកម្មនៃប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ២០១៧ (ជាសមាជិកចាប់ពីឆ្នាំ២០០៥)
- ចុះបញ្ជីវិស្វករបរទេសជាមួយគណៈវិស្វកម្មជាចាប់ពីឆ្នាំ២០១៧
- ជំនាញគ្រប់គ្រងគម្រោង (Certified Project Management Professional) នៅវិទ្យាស្ថានគ្រប់គ្រងគម្រោងចាប់ពីឆ្នាំ ២០១១
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រជំនាញវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Mississippi សហរដ្ឋអាមេរិក (Summar Cum Laude) ក្នុងឆ្នាំ ១៩៩៣
- បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម (អគ្គិសនី) ពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៤



លោក Lim Ah Hock អភិបាលប្រតិបត្តិ

- ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ PESTECH Group
- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ៤០ ឆ្នាំ
- សមាជិកជាន់ខ្ពស់ វិទ្យាស្ថានវិស្វកម្មនៃប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៨១
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ជំនាញវិស្វកម្មមេកានិក (ចំណាត់ថ្នាក់លេខមួយ) ពីសាកលវិទ្យាល័យ Strathclyde ក្រុង Glasgow ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៧៨



លោក Han Fatt Juan អភិបាលប្រតិបត្តិ និងនាយកប្រតិបត្តិ

- បានចូលរួម PESTECH Group ជាអ្នកប្រធានគម្រោងក្នុងឆ្នាំ២០០៩ ហើយត្រូវបានតម្កើងជាប្រធានគ្រប់គ្រងទូទៅនៅក្នុងគម្រោងយុទ្ធសាស្ត្រ (ការអភិវឌ្ឍន៍អាជីវកម្ម ក្នុងឆ្នាំ២០១១ ហើយក្រោយមកក្លាយជាប្រធានគ្រប់គ្រងទូទៅផ្នែកបណ្តាញថាមពល និងខ្សែកាបរបស់PESTECH Group
- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ៣៥ ឆ្នាំ
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រជំនាញវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យរដ្ឋ South Dakota សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩០
- បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជំនាញការគ្រប់គ្រង ពីសាកលវិទ្យាល័យរដ្ឋ South Dakota សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩២



លោក Tan Pu Hooi អភិបាលប្រតិបត្តិ

- បានចូលរួម PESTECH Group ក្នុងឆ្នាំ២០១៥ ហើយបច្ចុប្បន្នលោកជាប្រធានផ្នែកនិយោគសាជីវកម្ម និងជាប្រធានគ្រប់គ្រងទូទៅនាយកដ្ឋានអភិវឌ្ឍន៍
- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ២០ ឆ្នាំ
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រជំនាញហិរញ្ញវត្ថុធុរកិច្ច ពីសាកលវិទ្យាល័យ Kansas រដ្ឋ Kansas សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៥
- បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (កិត្តិយស) ហិរញ្ញវត្ថុ និងការវិនិយោគ ពីសាកលវិទ្យាល័យ Washburn រដ្ឋ Kansas សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៦
- កាន់គុណវុឌ្ឍិផ្នែកហិរញ្ញវត្ថុអភិបាលកិច្ចចេញដោយ Institute of Chartered Accountants ប្រទេសអង់គ្លេស និងវិល (ICAEW) ចាប់ពីឆ្នាំ២០០៨



លោកស្រី Teh Bee Choo នាយកផ្នែកហិរញ្ញវត្ថុ

- បានចូលរួម PESTECH International Berhad មានតួនាទីជានាយកផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨
- ជាគណនេយ្យករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ៣៤ ឆ្នាំ
- ជាសមាជិកនៃ Institute of Chartered Accountant in Australia ចាប់ពីឆ្នាំ១៩៩០
- ជាសមាជិកនៃ Malaysian Institute of Accountants ចាប់ពីឆ្នាំ១៩៩០
- បញ្ចប់បរិញ្ញាបត្រផ្នែកធុរកិច្ច ជំនាញគណនេយ្យ និងដំណើរការទិន្នន័យ ពីវិទ្យាស្ថានបច្ចេកវិទ្យា Swinburne រដ្ឋ Victoria ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៨៦



លោក N Saravanan Nadarajah, ប្រធានផ្នែកគម្រោង និងដេញថ្លៃ

- បានចូលរួម PESTECH (Cambodia) មានតួនាទីជាប្រធានផ្នែកគម្រោង និងដេញថ្លៃ ក្នុងឆ្នាំ២០១០
- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ២៣ឆ្នាំ ក្នុងវិស័យវិស្វកម្មអគ្គិសនី
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្ម ជំនាញវិស្វកម្មថាមពលអគ្គិសនី (កីតិយស) ពីសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០១
- មុននឹងចូលរួមជាមួយ PESTECH (Cambodia), លោកធ្លាប់ជាប្រធានគម្រោងក្នុង Tenaga National Berhad



លោក Pablo T. Magpantay, ប្រធានផ្នែក O&M

- ជាវិស្វករជំនាញដែលបានទទួលបានការបណ្តុះបណ្តាលជាមួយនឹងបទពិសោធន៍ការងារជាង ២១ឆ្នាំ ក្នុងវិស័យវិស្វកម្មអគ្គិសនី
- បញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រអប់រំឧស្សាហកម្ម ពីសាកលវិទ្យាល័យ Batangas ពីមុនឈ្មោះថា PBMIT ប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៨៥
- បញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Batangas ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០០៣
- មុននឹងចូលរួមជាមួយ PESTECH (Cambodia) ក្នុងខែមិថុនា ២០១៧ លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន ខេមបូឌាន ទ្រីនមីសិន លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីឌើរ លីមីធីត ចាប់ពីឆ្នាំ២០០៧ ដល់ខែឧសភា ២០១៧

ផែនការអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៨ - ២០២៥

បញ្ជីគម្រោងបណ្តាញបញ្ជូនតាមកែនការអនុវត្តក្នុងឆ្នាំ២០១៨ - ២០២៥

ឈ្មោះគម្រោង	ប្រវែង (គ.ម)	គោលដៅ ឆ្នាំប្រតិបត្តិការ
បណ្តាញបញ្ជូន ១១៥ គីឡូវ៉ុល		
ស្ថានីយ៍បណ្តាញបញ្ជូនទី ២ - ស្ថានីយ៍បណ្តាញស្ថានច្បារ សម្តេចហ៊ុនសែន និងអនុស្ថានីយ៍	៥	២០១៩
ស្ថានីយ៍បណ្តាញត្រង់មណ្ឌល - ស្ថានីយ៍បណ្តាញបំប៉ន	៤៥	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនទី ៣ - ស្ថានីយ៍បណ្តាញបញ្ជូនទួលគោក	៥	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនទី ៥ - ស្ថានីយ៍បណ្តាញជ្រោយចង្វា	១៨	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ចាម - ស្ថានីយ៍បណ្តាញប្រកបសព (ក្រចេះ)	៩១	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនស្វាយអន្ទរ - ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ស្ពឺ	៤៦	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនព្រះសីហនុ - ស្ថានីយ៍បណ្តាញបញ្ជូនរាម	១២	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនរាម - ស្ថានីយ៍បណ្តាញបញ្ជូនចំការល្អង	៦០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ធំ - ស្ថានីយ៍បណ្តាញបញ្ជូនព្រះវិហារ	១៤០	២០១៩
បណ្តាញបញ្ជូនក្រោមដីពី បណ្តាញបញ្ជូនទី ១ - ស្ថានីយ៍បណ្តាញ ការិយាល័យកណ្តាលអគ្គិសនីកម្ពុជា - ស្ថានីយ៍បណ្តាញស្ថានច្បារ សម្តេច ហ៊ុនសែន - ស្ថានីយ៍បណ្តាញកីឡាដ្ឋានអូឡាំពិក - ស្ថានីយ៍ បណ្តាញ NCC - ស្ថានីយ៍បណ្តាញទី ៣	១៤	២០២០
ស្ថានីយ៍បណ្តាញបញ្ជូនព្រែកប្រសព - ស្ថានីយ៍បណ្តាញបញ្ជូនក្រចេះ	៣០	
ស្ថានីយ៍បណ្តាញបញ្ជូនក្រឡាញ់ - ស្ថានីយ៍បណ្តាញបញ្ជូនឧត្តរមានជ័យ	៨០	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនចំការល្អង - រោងចក្រវ៉ារីអគ្គិសនីគីរីម្យ III	៣០	២០២៤
ស្ថានីយ៍បណ្តាញបញ្ជូនកំពត - ស្ថានីយ៍បណ្តាញបញ្ជូនជីបម៉ុង	៤៦	២០២៤
ស្ថានីយ៍បណ្តាញបញ្ជូនច្រកមេស - ស្ថានីយ៍បណ្តាញបញ្ជូនពញាក្រែក	៧៥	២០២៥
ស្ថានីយ៍បណ្តាញពញាក្រែក - ស្ថានីយ៍បណ្តាញស្ទឹង	៤៥	២០២៥
ស្ថានីយ៍បណ្តាញបញ្ជូនទី ៧ - ស្ថានីយ៍បណ្តាញបញ្ជូនកោះធំ	៤០	២០២៥
ស្ថានីយ៍បណ្តាញបញ្ជូនកោះធំ - ស្ថានីយ៍បណ្តាញបញ្ជូនតាវែរ	៤៥	២០២៥
សរុប		៨២៧

ឈ្មោះគម្រោង	ប្រវែង (គ.ម)	គោលដៅ ឆ្នាំប្រតិបត្តិការ
បណ្តាញបញ្ជូន ២៣០គីឡូវ៉ុល		
ស្ថានីយ៍បណ្តាញបញ្ជូនបាត់ដំបង - ស្ថានីយ៍បណ្តាញបញ្ជូនសៀមរាបភាគ ខាងកើត - ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ធំ - ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ ចាម	៣៥០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនរាជធានីភ្នំពេញ (ដំណាក់កាលទី២) (NPP – ជ្រោយចង្វារ - EPP - NPP)	៩៦	២០១៩
រោងចក្រវ៉ារីអគ្គិសនីតាតៃ - រាជធានីភ្នំពេញ	១៨៣	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនកោះ កុង - ស្ថានីយ៍បណ្តាញបញ្ជូនក្រុងកោះកុង	២០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនចំការល្អង - ស្ថានីយ៍បណ្តាញបញ្ជូនបុរេសាស្ត្រ	៥៤	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនបុរេសាស្ត្រ - រោងចក្រវ៉ារីអគ្គិសនីតាតៃ	៧០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនក្រចេះ - ស្ថានីយ៍បណ្តាញបញ្ជូនមណ្ឌលគិរី	១៧០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនត្រង់គីរី - ស្ថានីយ៍បណ្តាញបញ្ជូនស្ទឹងត្រែង	១២០	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនបែកចាន - ស្ថានីយ៍បណ្តាញបញ្ជូនទី ៥ - NCC	២០	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនទី ៤ - ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ស្ពឺ (ថ្មី) - ស្ថានីយ៍បណ្តាញបញ្ជូនកំពង់ស្ពឺ	៤៨	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនស្ទឹងហាវ - ស្ថានីយ៍បណ្តាញបញ្ជូនអូត្រេះ	១៦	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនស្ទឹង - ស្ថានីយ៍បណ្តាញបញ្ជូនស្វាយអន្ទរ	៤៥	២០២១
អនុស្ថានីយ៍បណ្តាញបញ្ជូនទី២ - ស្ថានីយ៍បណ្តាញបញ្ជូនព្រែកហូរ	១៥	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនទី ៥ - ស្ថានីយ៍បណ្តាញបញ្ជូនសែនសុខ	៦	២០២២
ស្ថានីយ៍បណ្តាញបញ្ជូនស្ទឹងត្រែង - ស្ថានីយ៍បណ្តាញបញ្ជូនសៀមរាបភាគ ខាងជើង	២០០	២០២៥
ស្ថានីយ៍បណ្តាញបញ្ជូនសៀមរាបភាគខាងជើង - ស្ថានីយ៍បណ្តាញបញ្ជូន សៀមរាបភាគខាងកើត	៤៤	២០២៥
សរុប		១.៤៥៦
បណ្តាញបញ្ជូន ៥០០ គីឡូវ៉ុល		
រាជធានីភ្នំពេញ - ព្រះសីហនុ	១៩៨	២០១៩
ស្ថានីយ៍បណ្តាញបញ្ជូនស្ទឹងត្រែង - ព្រំប្រទល់ប្រទេសឡាវ	៥៥	២០២១
ស្ថានីយ៍បណ្តាញបញ្ជូនបែកចាន - ស្ថានីយ៍បណ្តាញបញ្ជូនរាជធានីភ្នំពេញ ភាគខាងកើត	៤៥	២០២១
រាជធានីភ្នំពេញ - ស្ទឹង	៩០	២០២១
សរុប		៣៨៨
សរុបរួម		២.៦៧១
		៣០

ផែនការអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនរបស់ប្រទេសកម្ពុជា ឆ្នាំ២០២៣

